

FAQ

ការប្រើប្រាស់របាំងមុខនៅកន្លែងបិទជិត និងកន្លែងធ្វើការ

បទបញ្ជាមន្ត្រីសុខាភិបាលលេខ 21-06

(សម្រាប់អនុវត្តចាប់ពីថ្ងៃទី 8/3/21 ធ្វើបច្ចុប្បន្នភាព 12/8/21)



1. តើនរណាខ្លះត្រូវពាក់របាំងមុខនៅពេលស្ថិតនៅកន្លែងសាធារណៈបិទជិត?

- a. បទបញ្ជាស្តីពីការពាក់របាំងមុខរបស់មន្ត្រីសុខាភិបាលអនុវត្តចំពោះពលរដ្ឋ និងភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញ និងមិនពេញលេញនៅខោនធី Alameda។
- b. ដោយមិនគិតអំពីស្ថានភាពចាក់វ៉ាក់សាំង របាំងមុខត្រូវពាក់ពីលើមាត់ និងច្រមុះនៅកន្លែងសាធារណៈបិទជិត កន្លែងរៀបចំកម្មវិធី ទឹកកកក្នុងរថ និងកន្លែងធ្វើការ រួមមានដូចជា៖ ការិយាល័យ (រាប់បញ្ចូលទាំងការិយាល័យខណ្ឌជាបន្ទប់តូច) ហាងលក់វាយមជ្ឈមណ្ឌលផ្សារទំនើប ភោជនីយដ្ឋាន និងបារ រោងមហោស្រព មជ្ឈមណ្ឌលកម្សាន្តលក្ខណៈគ្រួសារ មជ្ឈមណ្ឌលសន្តិសុខ និងកម្មវិធី ព្រមទាំងការិយាល័យរដ្ឋាភិបាលរដ្ឋ និងមូលដ្ឋានដែលផ្តល់សេវាសាធារណៈ។

2. តើលក្ខខណ្ឌកំណត់ឱ្យបុគ្គលទាំងអស់ពាក់របាំងមុខនៅកន្លែងបិទជិតត្រូវចាប់អនុវត្តនៅពេលណា?

កាលបរិច្ឆេទចាប់អនុវត្តនៃបទបញ្ជារបស់មន្ត្រីសុខាភិបាលគឺម៉ោង 12:01 ព្រឹក ថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។ បទបញ្ជានេះត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ 2021 ដើម្បីឱ្យស្របតាមវិធានការថ្មីៗដែលរដ្ឋបានធ្វើឡើងចំពោះលក្ខខណ្ឌពាក់របាំងមុខសម្រាប់សាលា K-12 ។

3. តើបទបញ្ជានេះអនុវត្តនៅកន្លែងធ្វើការដែរឬទេ?

ត្រូវហើយ ដោយមិនគិតអំពីស្ថានភាពចាក់វ៉ាក់សាំង បុគ្គលទាំងអស់ (បុគ្គលិក អតិថិជន ភ្ញៀវ) នៅខោនធី Alameda ត្រូវពាក់របាំងមុខនៅកន្លែងធ្វើការ និងកន្លែងសាធារណៈបិទជិត ដោយមានករណីលើកលែងមួយចំនួនតូចប៉ុណ្ណោះ។ កន្លែងធ្វើការរួមមានការិយាល័យដែលមិនបើកបម្រើសម្រាប់សាធារណជនទូទៅ។

អាជីវកម្មដ្ឋាន កន្លែងរៀបចំកម្មវិធី និងបុគ្គលផ្សេងទៀតដែលទទួលខុសត្រូវលើដំណើរការកន្លែងសាធារណៈបិទជិតត្រូវ

- តម្រូវឱ្យអតិថិជនទាំងអស់ពាក់ម៉ាស់សម្រាប់គ្រប់ទីកន្លែងបិទជិតដោយមិនគិតពីស្ថានភាពចាក់វ៉ាក់សាំង និង
- បិទស្លាកសញ្ញាដែលអាចមើលឃើញច្បាស់ និងងាយស្រួលអាននៅគ្រប់ចំណុចចូលសម្រាប់ទីកន្លែងបិទជិតដើម្បីជូនដំណឹងដល់អតិថិជនទាំងអស់អំពីលក្ខខណ្ឌនៃការពាក់របាំងមុខ។

4. តើមានករណីលើកលែងអ្វីខ្លះ?

អ្នកមិនចាំបាច់ពាក់របាំងមុខនៅក្នុងស្ថានភាពដូចខាងក្រោម៖

- ពេលធ្វើការតែម្នាក់ឯងនៅក្នុងការិយាល័យ ឬបន្ទប់បិទជិត។
- នៅពេលកំពុងញ៉ាំអាហារ និង/ឬទទួលទានភេសជ្ជៈ។
- នៅពេលហែលទឹក ឬដូតទឹកនៅក្នុងកន្លែងហាត់ប្រាណ។
- ពេលកំពុងចូលរួមប្រភេទកីឡាក្នុងទឹក និងទឹកកន្លែងដែលម៉ាសនឹងធ្វើឱ្យមានហានិភ័យចំពោះសុខភាពនៅក្នុងប្រភេទកីឡាកម្សាន្ត កាយសម្ព័ន្ធ និងថ្នាក់ហាត់ប្រាណនៅក្នុងកន្លែងបិទជិត។
- នៅពេលទទួលសេវាវេជ្ជសាស្ត្រ ឬកែសម្ផស្សដូចជាខាត់ស្បែក មុខ ចោះរន្ធដែលពាក់ព័ន្ធនឹងក្បាល ឬមុខដែលចាំបាច់ត្រូវដោះរបាំងមុខជាបណ្តោះអាសន្នដើម្បីអនុវត្តសេវាកម្មទាំងនេះ។
- អ្នកសម្តែងនៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់នៅទីកន្លែងបិទជិតដូចជាល្ខោន អូប៉េរ៉ា ចម្រៀង ក្រុមចម្រៀងសាសនា និងកីឡាអាជីពអាចដោះម៉ាសចេញនៅពេលកំពុងសម្តែង ឬលេងកីឡាទោះបីជាបុគ្គលបែបនេះត្រូវបង្កើនគម្លាតពីគ្នាឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក៏ដោយ។
- អ្នកចូលរួមក្នុងកម្មវិធីជួបជុំសាសនានៅកន្លែងបិទជិតអាចដោះរបាំងមុខនៅពេលចាំបាច់ដើម្បីចូលរួមក្នុងពិធីបុណ្យសាសនា។
- សិស្សដែលមានការលើកលែងផ្នែកវេជ្ជសាស្ត្រឬផ្នែកឥរិយាបថនៅក្នុងបរិយាកាសសាលារៀន។
- កុមារដែលមានអាយុក្រោមពីរឆ្នាំមិនត្រូវពាក់ម៉ាស់ឡើយ។
- បុគ្គលដែលមានស្ថានភាពសុខភាព ស្ថានភាពសុខភាពផ្លូវចិត្ត ឬពិការភាពដែលមិនអាចពាក់ម៉ាស់បាន។ ករណីនេះរួមបញ្ចូលទាំងបុគ្គលដែលមានស្ថានភាពសុខភាពដែលការពាក់ម៉ាស់អាចធ្វើឱ្យស្ទុះដល់ការដកដង្ហើម ឬបុគ្គលដែលសន្លប់បាត់ស្មារតី មានបញ្ហាអសមត្ថភាព ឬមិនអាចដោះម៉ាសចេញដោយខ្លួនឯងបាន។

FAQ

ការប្រើប្រាស់របាំងមុខនៅកន្លែងបិទជិត និងកន្លែងធ្វើការ

បទបញ្ជាមន្ត្រីសុខាភិបាលលេខ 21-06

(សម្រាប់អនុវត្តចាប់ពីថ្ងៃទី 8/3/21 ធ្វើបច្ចុប្បន្នភាព 12/8/21)



5. តើមានករណីលើកលែងអ្វីខ្លះ? (ត)

- បុគ្គលដែលមានបញ្ហាក្នុងការស្តាប់ ឬទំនាក់ទំនងជាមួយមនុស្សដែលមានបញ្ហាក្នុងការស្តាប់ នៅពេលការមើលឃើញមានភាពចាំបាច់សម្រាប់ការទំនាក់ទំនង។ និង
- បុគ្គលដែលការពាក់ម៉ាស់នឹងបង្កើតហានិភ័យដល់បុគ្គលដែលពាក់ព័ន្ធនឹងការងាររបស់គាត់ ដូចដែលបានកំណត់ដោយនិយ័តករថ្នាក់កំណត់ រដ្ឋ ឬសហព័ន្ធ ឬសេចក្តីណែនាំអំពីសុវត្ថិភាពកន្លែងធ្វើការ។
- អ្នកចូលរួមនៅសាលា K-12 ឬកីឡាកម្សាន្តយុវជន ឬអ្នកចូលរួម K-12 ឬយុវជនដែលប្រើប្រាស់ឧបករណ៍គ្រឿងនៅកន្លែងបិទជិតដែលស្របតាម៖
<https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/guidance-for-face-coverings.aspx> and
<https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/K-12-Guidance-2021-22-School-Year.aspx>

6. តើចំណុចនេះមានន័យថា ការញ្ជា់អាហារនៅកន្លែងបិទជិតក្នុងភោជនីយដ្ឋាន ឬរដ្ឋសាលាមិនត្រូវបានអនុញ្ញាតដែរ?

ការញ្ជា់អាហារក្នុងកន្លែងបិទត្រូវបានអនុញ្ញាត ប៉ុន្តែបុគ្គលិកនិងអតិថិជនត្រូវតែអនុវត្តតាមបទបញ្ជារបស់មន្ត្រីសុខាភិបាល និងត្រូវពាក់របាំងមុខ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ ដូចជា នៅពេលអតិថិជនម្នាក់កំពុងញ្ជា់អាហារនិង/ឬផឹកភេសជ្ជៈ។

7. តើខ្ញុំត្រូវពាក់របាំងមុខដែរឬទេនៅកន្លែងឯកជន?

មន្ត្រីសុខាភិបាលណែនាំដោយទទួលបានព័ត៌មានដែលបានចាក់វ៉ាក់សាំងពេញលេញ ក៏ដូចជាអ្នកដែលមិនបានចាក់វ៉ាក់សាំង និងមិនបានចាក់វ៉ាក់សាំងពេញលេញ ត្រូវពាក់ម៉ាស់នៅកន្លែងអសាធារណៈបិទជិត នៅពេលមានវត្តមានរបស់បុគ្គលមកពីគ្រួសារជាច្រើន ឬមានហានិភ័យខ្ពស់នៃការឆ្លងវីរុស COVID-19 ធ្ងន់ធ្ងរ។

8. ក្នុងនាមនិយោជក តើខ្ញុំត្រូវបន្តគោរពតាមបទដ្ឋានបណ្តោះអាសន្នសម្រាប់គ្រាអាសន្ន (ETS) ទប់ស្កាត់ជំងឺ COVID-19 Cal/OSHA ដែរឬទេ?

ត្រូវហើយ សូមចូលមើល [Cal/OSHA](#) សម្រាប់លក្ខណៈចំពោះនិយោជក។ គោលការណ៍ក្នុងមូលដ្ឋានអាចមានលក្ខណៈតឹងរឹងជាងគោលការណ៍របស់រដ្ឋ។ បទបញ្ជាស្តីពីការពាក់របាំងមុខនៅកន្លែងបិទជិតរបស់មន្ត្រីសុខាភិបាល Alameda County មានលក្ខណៈរឹតត្បិតជាងបញ្ញត្តិស្តីពីការពាក់របាំងមុខ ETS ទប់ស្កាត់ជំងឺ COVID-19 របស់ Cal/OSHA ដូច្នោះនិយោជកចាំបាច់ត្រូវអនុវត្តតាមលក្ខខណ្ឌពាក់របាំងមុខរបស់ County និងបន្តអនុវត្តបញ្ញត្តិផ្សេងៗទៀតនៅក្នុង ETS ទប់ស្កាត់ជំងឺ COVID-19 របស់ Cal/OSHA។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល [Alameda County Masking Order](#) (សូមមើលបទបញ្ជាស្តីពីការពាក់របាំងមុខខោនធី [Alameda](#)) ឬចូលមើលវេបសាយ <https://covid-19.acgov.org/face-masks>.



**ALAMEDA COUNTY HEALTH CARE SERVICES AGENCY
PUBLIC HEALTH DEPARTMENT**

Colleen Chawla – Agency Director
Kimi Watkins-Tartt – Director
Nicholas Moss, MD – មន្ត្រីសុខាភិបាល

Contact
Public Health Department:
(510) 267-8000 Main Line
COVID-19 Information:
(510) 268-2101
www.acphd.org